



ព័ត៌មានជាភាសាខ្មែរ សាកលវិទ្យាល័យមហាសារាម  
Mahasarakham University Cambodia Newsletter September 26, 2012

## បណ្ណាល័យ MSU រៀបចំកម្មវិធីដំណើរឆ្ពោះទៅកាន់អាស៊ាន



កាលពីថ្ងៃទី ២៦ កញ្ញា ២០១២ ម៉ោង ៩.០០-១២.០០ នាទី បណ្ឌិតស៊ីវិថង ស៊ីសៈអាត នាយកបណ្ណាល័យ សាកលវិទ្យាល័យមហាសារាម ទទួលស្វាគមន៍វាយគ្គិនិងចូលរួមកម្មវិធី “ដំណើរឆ្ពោះទៅកាន់អាស៊ាន” នៅបន្ទប់ប្រជុំជាន់ទី១ បណ្ណាល័យ ជាកម្មវិធីដែលបណ្ណាល័យរៀបចំឡើងដើម្បីផ្សព្វផ្សាយចំណេះដឹង ព័ត៌មាន និង បង្កើតទស្សនគតិវិជ្ជមានក្នុងការត្រៀមខ្លួនចូលជាសហគមអាស៊ានរបស់និស្សិត បុគ្គលិក ព្រមទាំងអ្នកប្រើប្រាស់សេវាកម្មទូទៅ ដើម្បីឱ្យមានកម្មវិធីស្វែងយល់ សមាហរណកម្មឱ្យសមស្របទៅតាមយុគសម័យ និងការប្រែប្រួលរបស់សង្គម ហើយដើរទៅតាមយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យមហាសារាម គឺជាមជ្ឈមណ្ឌល និងស្ថាប័នសិក្សានាំមុខគេនៅភាគឦសាន ព្រមទាំងរៀបចំខ្លួនចូលជាសហគមអាស៊ានផង។

កម្មវិធី “ដំណើរឆ្ពោះទៅកាន់អាស៊ាន” លើកទី១ បណ្ណាល័យសាកលវិទ្យាល័យមហាសារាមទទួលបានការចូលរួមយ៉ាងល្អពីនិស្សិត ASEAN Classroom Program ថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាប័ត្រ មហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យមហាសារាមមាន និស្សិតកម្ពុជា ឡាវ វៀតណាម មកធ្វើជាវាយគ្គិនិងស្វែងយល់ពីអាស៊ាន ACPProgram និងរឿងរ៉ាវរបស់ប្រទេសជិតខាងអាស៊ានទាំង៣ ប្រទេស ក្នុងប្រធានបទ “What you want to Show about your country?” ដោយការនិយាយរឿងរ៉ាវនៅក្នុងប្រទេសនីមួយៗ ដូចជាទីតាំងភូមិសាស្ត្រ ទឹកដីនៃសំខាន់ៗ មរតកលោក រមណីដ្ឋាន ចំណុចខ្លាំងរបស់ប្រទេសនីមួយៗ ការតែងខ្លួន អាហារ ប្រពៃណី សិល្បៈវប្បធម៌ ការរស់នៅ។ ក្នុងកម្មវិធីនេះដែរក៏អ្នកដែលចាប់អារម្មណ៍ចូលរួមដូចជានិស្សិតមហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រ មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យទិចណ្ឌឡូដី សាស្ត្រាចារ្យ បណ្ណារក្ស មកពីសាកលវិទ្យាល័យរាជភ័តមហាសារាម សាលាសាធិកម្មសាកលវិទ្យាល័យមហាសារាម និស្សិតជប៉ុន ស៊ីសហ្ស៊ីឡែន អាឡឺម៉ង់ និងអ្នកដែលចាប់អារម្មណ៍ផ្សេងៗជាង ៨០ នាក់។



Mahasarakham University Fan Page on Facebook



MAHASARAKHAM UNIVERSITY HOME PAGE



Follow Us on Twitter



Newsletter Archive





ព័ត៌មានជាភាសាខ្មែរ សាកលវិទ្យាល័យមហាសារាម  
Mahasarakham University Cambodia Newsletter September 28, 2012

## MSU ប្រជុំសភា សាកលវិទ្យាល័យមហាសារាមលើកទី៩/២០១២



កាលពីថ្ងៃទី ២៨ កញ្ញា ២០១២ សាកលវិទ្យាល័យមហាសារាម បណ្ឌិត  
អក្ខរាថន ជុំឡារីត្ត នាយកសភាសាកលវិទ្យាល័យមហាសារាម បណ្ឌិត  
ស៊ីភីក្រសីយ សម្លាប់ពិត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យមហាសារ  
រាម ព្រមទាំងសភា សាកលវិទ្យាល័យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ  
មហាសារាម បានថ្វាយទឹកតែ កម្រងផ្កា ដើម្បីសក្ការៈព្រះធាតុដើម្បី  
តម្កល់បណ្តោះអាសន្ន នៅបន្ទប់រ៉ាប់រង អគារបរមរាជកុមារី សាកលវិទ្យាល័

យមហាសារាម មុនការប្រជុំសភាសាកលវិទ្យាល័យលើកទី ៩ ដោយអ្នកដែលនៅឆ្ងាយត្រូវប្រើ Video Confer-  
ence ពីការងារសម្រុះសម្រួលសាកលវិទ្យាល័យមហាសារាម ជាន់ទី ១៤ អាគារគណៈកម្មាការឧត្តមសិក្សា  
បាងកកដោយមាន បណ្ឌិត អក្ខរាថន ជុំឡារីត្ត នាយកសភាសាកលវិទ្យាល័យមហាសារាមជាប្រធានក្នុងការ  
បើកប្រជុំ ព្រមទាំងកម្មាការសភាសាកលវិទ្យាល័យរួមប្រជុំតាមប្រព័ន្ធ Video Conference បន្ទប់១ អគារបរមរាជ  
កុមារី សាកលវិទ្យាល័យមហាសារាម។

ទន្ទឹមនឹងនេះដែរ គណៈកម្មាការទ្រទ្រង់កិច្ចការសាកលវិទ្យាល័យមហាសារាម បានផ្តល់ថវិការចំណូលពីការ  
រៀបចំការប្រគុំតន្ត្រីកុងសុល ប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ៨ កក្កដា២០១២ នៅក្រុងបាងកក ចំនួន២២០  
,០០០ បាត ដោយមានវេជ្ជបណ្ឌិតអនុវត្តិ លីមសុវណ្ណ ប្រធានគណៈកម្មាការទ្រទ្រង់កិច្ចការសាកលវិទ្យាល័យមហា  
សារាមជាតំណាងប្រគល់ជូនបណ្ឌិតអក្ខរាថន ជុំឡារីត្ត នាយកសភា សាកលវិទ្យាល័យមហាសារាម និង  
បណ្ឌិតសាស្ត្រាចារ្យ ស៊ីភីក្រសីយ សម្លាប់ពិត្ត សាកលវិទ្យាធិការ សាកលវិទ្យាល័យមហាសារាម ដើម្បីយល់ទៅ  
ប្រើប្រយោជន៍ក្នុងកម្មវិធីផ្សេងៗនៃសាកលវិទ្យាល័យមហាសារាមនៅថ្ងៃមុខ។





ព័ត៌មានជាភាសាខ្មែរ សាកលវិទ្យាល័យមហាសារាម  
Mahasarakham University Cambodia Newsletter September 27, 2012

**ការិយាល័យផ្សព្វផ្សាយព័ត៌មាន MSU បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក**



កាលពីថ្ងៃទី ២៧ កញ្ញា ២០១២ នៅបន្ទប់ប្រជុំស្រមោសសរបុគ្គលិក សាកលវិទ្យាល័យមហាសារាម ដោយផ្នែកការិយាល័យផ្សព្វផ្សាយ និងទំនាក់ទំនងអន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់បុគ្គលិកក្នុងការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ ដោយមានសាស្ត្រាចារ្យណាត់ថៈនុន ត្រាលយូ សាកលវិទ្យាធិការរងផ្នែក រៀបចំគម្រោង និងទំនាក់ទំនងអន្តរជាតិជាប្រធានបើកកម្មវិធី។

វគ្គបណ្តុះបណ្តាលខាងលើបានបែងចែកអ្នកចូលរួមអប់រំចេញជា ២ ក្រុមគឺ បុគ្គលិកដែលប្រតិបត្តិការងារផ្នែកផ្សព្វផ្សាយព័ត៌មានក្នុងមហាវិទ្យាល័យ/ការិយាល័យ និងបុគ្គលិកដែលប្រតិបត្តិការងារខាងផ្នែកទំនាក់ទំនងអន្តរជាតិ។ គោលបំណងសំខាន់គឺ ដើម្បីឱ្យការប្រតិបត្តិការងារផ្នែកផ្សព្វផ្សាយព័ត៌មានរបស់សាកលវិទ្យាល័យមហាសារាម ត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅកាន់សហគមន៍អាស៊ាននៅពេលអនាគតឆាប់ៗខាងមុខនេះ។ ក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មានភាពសំខាន់ណាស់ដែលត្រូវមានចំណេះដឹង មានសមត្ថភាពក្នុងការផ្សព្វផ្សាយព័ត៌មានយ៉ាងពិតប្រាកដ ដើម្បីយកចំណេះដឹងទៅប្រតិបត្តិការងាររបស់ខ្លួនបានយ៉ាងល្អ។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ មានកិត្តិយសពី សាស្ត្រាចារ្យវិមុនម៉ាត បធុមវិណិះគុណ ជំនួយការសាកលវិទ្យាធិការផ្នែកដឹកនាំសហគមន៍ សាកលវិទ្យាល័យរាជភ័ក្តមហាសារាមជា ភារកិច្ចអធិប្បាយរឿង សត្ថភាពក្នុងការប្រតិបត្តិការរបស់អ្នកផ្សព្វផ្សាយព័ត៌មាន ព្រមទាំងបែងចែកក្រុមធ្វើ work shop ដើម្បីបន្ថែមចំណេះដឹងដែលត្រូវយកទៅអភិវឌ្ឍន៍ការងាររបស់ខ្លួនឱ្យបុគ្គលទូទៅទទួលស្គាល់ និងធ្វើឱ្យមានភាពឥតខ្ចោះខាងផ្នែកការផ្សព្វផ្សាយព័ត៌មាន។

សម្រាប់បុគ្គលិកផ្នែកទំនាក់ទំនងអន្តរជាតិបានទទួលការផ្តល់កិត្តិយសពីសាស្ត្រាចារ្យនិដាជា សុខច្រើន ជាសាស្ត្រាចារ្យប្រចាំផ្នែកភាសាលោកខាងលិច និងភាសាសាស្ត្រ មហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រ សាកលវិទ្យាល័យមហាសារាម ជាភារកិច្ចក្នុងប្រធានបទ “ពិធីការភាសាអង់គ្លេស” ដើម្បីឱ្យបុគ្គលិកដែលចូលរួមប្រជុំទទួលបានចំណេះដឹង ដែលត្រឹមត្រូវពីការនិយាយលក្ខណៈថ្នាក់អន្តរជាតិរបស់ពិធីការ ស្វែងយល់ពីទិចនិចក្នុងការក្លាយទៅជាពិធីការភាសាអង់គ្លេស ដោយមានការហ្វឹកប្រតិបត្តិ ជាពិធីការភាសាអង់គ្លេសតាមរូបបែបផ្សេងៗ។

